



ព័ត៌មានស្តីពីទិដ្ឋាការអាណ្លីម៉ង់
(ខែធ្នូ ឆ្នាំ២០១៧)

តាមច្បាប់ ជនបរទេសទាំងអស់ត្រូវមានទិដ្ឋាការអាណ្លីម៉ង់សំរាប់ការស្នាក់នៅលើសពី៣ខែ ឬសំរាប់ការស្នាក់នៅដើម្បីធ្វើការនៅប្រទេសអាណ្លីម៉ង់ ។ ចំពោះជនជាតិសហភាពអឺរ៉ុប និងតំបន់សេដ្ឋកិច្ចអឺរ៉ុប ព្រមទាំងជនជាតិស្វីស ត្រូវបានលើកលែង ។ ជនជាតិអូស្ត្រាលី កាណាដា អ៊ីស្រាអែល ជប៉ុន នូវែលហ្សេឡង់ សាធារណរដ្ឋកូរ៉េ សហរដ្ឋអាមេរិក ត្រូវមានច្បាប់អនុញ្ញាតិស្នាក់នៅណាមួយ ហើយអាចនឹងត្រូវគេសួររកពេលចូលប្រទេសអាណ្លីម៉ង់ ។ ពលរដ្ឋនៃប្រទេសទាំងឡាយផ្សេងទៀត ដែលមានបំណងចូលទៅប្រទេសអាណ្លីម៉ង់ដើម្បីស្នាក់នៅដូចរៀបរាប់ខាងលើ ត្រូវដាក់ពាក្យស្នើសុំទិដ្ឋាការមុនពេលធ្វើដំណើរចូលទៅប្រទេសអាណ្លីម៉ង់ ។ ពាក្យស្នើសុំទិដ្ឋាការត្រូវបានពិនិត្យនិងសម្រេចដោយអាជ្ញាធរជនបរទេសអាណ្លីម៉ង់ ឧទាហរណ៍ អាជ្ញាធរជនបរទេសនៅកន្លែងដែលអ្នកដាក់ពាក្យស្នើសុំមានបំណងទៅស្នាក់នៅ ។

មានតែអ្នករស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ដែលអាចដាក់ពាក្យស្នើសុំទិដ្ឋាការនេះ នៅឯស្ថានទូតអាណ្លីម៉ង់ប្រចាំទីក្រុងភ្នំពេញ ។

ការដាក់ពាក្យស្នើសុំទិដ្ឋាការ

អ្នកស្នើសុំត្រូវមកដាក់ពាក្យដោយផ្ទាល់ខ្លួន ។ ឯកសារដែលត្រូវភ្ជាប់មកជាមួយនិងពាក្យស្នើសុំ សូមអានការរៀបរាប់តាមប្រភេទទិដ្ឋាការនីមួយៗដូចខាងក្រោម ។
អ្នកស្នើសុំជាអនិតិជនត្រូវបង្ហាញសំបុត្រកំណើត ហើយចំពោះអ្នកស្នើសុំដែលមានអាយុតិចជាង ១៦ឆ្នាំត្រូវមាន លិខិតអនុញ្ញាតិពីមាតាបិតា ឬអ្នកអាណាព្យាបាល ។

តម្លៃទិដ្ឋាការ: ទិដ្ឋាការសំរាប់ប្រទេសអាណ្លីម៉ង់មានតម្លៃ 75 អឺរ៉ូ ។ អាចមានករណីលើកលែង ។ តម្លៃនេះត្រូវបង់ជាដុល្លារអាមេរិក និងជាសាច់ប្រាក់ នៅពេលលោកអ្នកដាក់ពាក្យស្នើសុំ ហើយមិនអាចដកយកវិញបានទេ ។

ម៉ោងធ្វើការសំរាប់ទិដ្ឋាការ គឺ ថ្ងៃចន្ទ ពុធ និង សុក្រ ពីម៉ោង ៨.៣០ នាទី ដល់ម៉ោង ១១.៣០នាទីព្រឹក ។ អ្នកដាក់ពាក្យសុំទិដ្ឋាការត្រូវដាក់ការណាត់ជួប តាមរយៈ online ក្នុងគេហទំព័ររបស់ស្ថានទូតជាមុនសិន ទើបអាចមក ដាក់ពាក្យស្នើសុំបាន ។

តម្រូវការសំរាប់ទិដ្ឋាការនិស្សិត

ទិដ្ឋាការសំរាប់និស្សិតមានពីរប្រភេទ ៖
១. **ទិដ្ឋាការនិស្សិត** សំរាប់អ្នកដែលបានដាក់ពាក្យស្នើសុំរៀននៅឯសកលវិទ្យាល័យណាមួយក្នុងប្រទេសអាណ្លីម៉ង់ ហើយ បានទទួលលិខិតបញ្ជាក់ពីសកលវិទ្យាល័យមកវិញថា បានទទួលពាក្យសុំចូលរៀននោះរួចហើយ ។
២. **ទិដ្ឋាការសំរាប់ទៅរៀនភាសា** គឺសំរាប់អ្នកដែលមានបំណងទៅរៀនភាសានៅឯប្រទេសអាណ្លីម៉ង់ ។
សំគាល់៖ ទិដ្ឋាការសំរាប់ទៅរៀនភាសា មិនអាចប្តូរទៅជាទិដ្ឋាការនិស្សិតនៅឯប្រទេសអាណ្លីម៉ង់បានទេ ។ ដូច្នេះបើលោកអ្នកចង់រៀនក្នុងសកលវិទ្យាល័យណាមួយក្លាម បន្ទាប់ពីលោកអ្នកបានបញ្ចប់វគ្គភាសា សូមលោក អ្នកដាក់ពាក្យស្នើសុំទិដ្ឋាការនិស្សិតនាពេលឡើយនេះតែម្តង (ទិដ្ឋាការនេះអាចប្រើការបានទាំង វគ្គភាសា និងរៀននៅ សកល

វិទ្យាល័យ) ។ បើមិនដូច្នោះទេ លោកអ្នកត្រូវត្រឡប់មកប្រទេសកម្ពុជាវិញសិន បន្ទាប់ពីបញ្ចប់វគ្គភាសារួច ហើយត្រូវ ដាក់ពាក្យស្នើសុំទិដ្ឋាការនិស្សិតម្តង ។

បន្ថែមពីលើតម្រូវការទូទៅដែលរៀបរាប់ខាងក្រោម សូមដាក់ឯកសារសំរាប់ចំណុចលេខ ២ដល់៩ នូវច្បាប់ដើម១ច្បាប់ និងឯកសារថតចម្លង២ច្បាប់ ៖

1. ពាក្យស្នើសុំទិដ្ឋាការដែលបំពេញរួចចំនួន ២ច្បាប់ និងរូបថត ៥៣ថ្មីបែបសំរាប់លិខិតឆ្លងដែននិង ឃើញ ភិន ភាគច្បាប់ទំហំ ៣៥x៤៥ មីល្លីម៉ែត្រ ចំនួន៣សន្លឹក ។
2. លិខិតឆ្លងដែនដែលមានសុពលភាពយ៉ាងតិច ៦ខែ ។
3. លិខិតពីសកលវិទ្យាល័យអាស្ត្រីម៉ង់ណាមួយ បញ្ជាក់ពីការយល់ព្រមឲ្យចូលរៀន/ លិខិតបញ្ជាក់ពីការចុះ ឈ្មោះ ចូលរៀនភាសា ។
4. សញ្ញាប័ត្របញ្ចប់ការសិក្សាដែលអាចឲ្យលោកអ្នកចូលរៀនថ្នាក់សកលវិទ្យាល័យនៅឯប្រទេសអាស្ត្រីម៉ង់បាន (ឬសញ្ញាប័ត្រស្មើ) លិខិតបញ្ជាក់ពីអាជ្ញាធរអាស្ត្រីម៉ង់ ទទួលស្គាល់សញ្ញាប័ត្រ ។
5. សញ្ញាប័ត្របញ្ចប់ថ្នាក់សកលវិទ្យាល័យ/ ប័ណ្ណសំគាល់ខ្លួននិស្សិត (ប្រសិនបើមាន) ។
6. សញ្ញាប័ត្រភាសាអាស្ត្រីម៉ង់ ឬលិខិតទទួលបានឲ្យចូលរៀនវគ្គភាសាអាស្ត្រីម៉ង់ក្នុងប្រទេសអាស្ត្រីម៉ង់ (យ៉ាងតិច២០ ម៉ោងក្នុងមួយអាទិត្យ) ។ សូមជ្រាបថា លោកអ្នកនឹងត្រូវធ្វើតេស្តភាសាអាស្ត្រីម៉ង់ ប្រសិនបើវគ្គសិក្សានៅ ទីនោះជា ភាសាអាស្ត្រីម៉ង់ (ទោះបីរៀនជាផ្នែកក៏ដោយ) ។
7. ឯកសារបង្ហាញពីហិរញ្ញវត្ថុសំរាប់រយៈពេលសិក្សានៅទីនោះ ដូចជាលិខិតអាហារូបករណ៍, សៀវភៅធនាគារ បច្ចុប្បន្ន, លិខិតធនាគារបញ្ជាក់ពីទឹកប្រាក់ដែលមានឬប្រាក់តម្កល់បច្ចុប្បន្ន, លិខិតធានាពីមាតាបិតាថាជួយ ចេញលុយ , លិខិតធានាឧបត្ថម្ភជាផ្លូវការ (Verpflichtungserklaerung) (សូមត្រៀមប្រាក់ចំណាយចំនួន ៦៥៩អឺរ៉ូសំរាប់មួយខែ)
8. លិខិតអនុញ្ញាតិច្បាប់ឲ្យសំរាកពីកន្លែងធ្វើការ(ប្រសិនបើជាអ្នកធ្វើការ)
9. លិខិតធានារ៉ាប់រងសុខភាព
10. លិខិត Motivation Letter ដែលពន្យល់អំពីមូលហេតុទៅសិក្សា/រៀនភាសានៅប្រទេសអាស្ត្រីម៉ង់ ឯកសារទាំងអស់ត្រូវផ្តល់ជាភាសាអង់គ្លេស ឬអាស្ត្រីម៉ង់ ។ ស្ថានទូតអាចនឹងតម្រូវឲ្យលោកអ្នករកឯកសារបន្ថែម ផ្សេង ទៀត តាមករណីនីមួយៗ ។

រយៈពេលដំណើរការ: ទិដ្ឋាការនិស្សិតត្រូវប្រើពេលធ្វើការជាទូទៅចំនួន ពី៤ទៅ៦សប្តាហ៍ ។

ទិដ្ឋាការសំរាប់អ្នកវិទ្យាសាស្ត្រ ឬ អ្នកជ្រាបរូបករណ៍

ដើម្បីដាក់ពាក្យសុំទិដ្ឋាការទៅធ្វើការស្រាវជ្រាវ ឬសិក្សាថ្នាក់បណ្ឌិត អនុបណ្ឌិត នៅឯប្រទេសអាស្ត្រីម៉ង់ សំរាប់រយៈ ពេលច្រើនជាង៩០ថ្ងៃ សូមលោកអ្នកភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោមនេះ ទាំងច្បាប់ដើម និងច្បាប់ថតចម្លង ចំនួន២ច្បាប់ផ្សេងទៀត ៖

1. ពាក្យស្នើសុំទិដ្ឋាការដែលបំពេញរួចចំនួន ២ច្បាប់ និងរូបថត ៥៣ថ្មីបែបសំរាប់លិខិតឆ្លងដែននិង ឃើញភិន ភាគច្បាប់ ទំហំ ៣៥x៤៥ មីល្លីម៉ែត្រ ចំនួន៣សន្លឹក ។
2. លិខិតឆ្លងដែនដែលមានសុពលភាពយ៉ាងតិច ៦ខែ ។
3. លិខិតអញ្ជើញពីសកលវិទ្យាល័យ ឬ អង្គការស្រាវជ្រាវអាស្ត្រីម៉ង់ដោយលំអិតព័ត៌មានអំពីរយៈ ពេលស្នាក់នៅ និងសកម្មភាពដែលត្រូវធ្វើ ។
4. លិខិតពីកន្លែងធ្វើការបញ្ជូនអ្នកស្នើសុំទៅសិក្សា ឬ សញ្ញាប័ត្រសិក្សាដែលមាន
5. ឯកសារបង្ហាញពីសមត្ថភាពហិរញ្ញវត្ថុសំរាប់រយៈពេលលោកអ្នកស្នាក់នៅរៀនទីនោះ ដូចជា លិខិតផ្តល់អាហារ រូបករណ៍ សៀវភៅធនាគារបច្ចុប្បន្ន លិខិតធនាគារបញ្ជាក់ពីទឹកប្រាក់ដែល មាន ឬប្រាក់តម្កល់បច្ចុប្បន្ន (សូមត្រៀម ប្រាក់ចំណាយចំនួន ៦៥៩អឺរ៉ូសំរាប់មួយខែ)

ឯកសារទាំងអស់ត្រូវផ្តល់ជាភាសាអង់គ្លេស ឬអាស្ត្រីម៉ង់ ។ ស្ថានទូតអាចនឹងតម្រូវឲ្យលោកអ្នករកឯកសារបន្ថែមផ្សេង ទៀត តាមករណីនីមួយៗ ។

ប្រសិនបើលោកអ្នកមានផែនការទៅស្នាក់នៅសិក្សាស្រាវជ្រាវតែត្រឹម ៩០ថ្ងៃ លោកអ្នកត្រូវដាក់ពាក្យសុំទិដ្ឋាការ រយៈពេលខ្លីមួយច្បាប់ និងឯកសារដូចរៀបរាប់ខាងលើមួយច្បាប់ រួមទាំងលិខិតធានារ៉ាប់រងសុខភាពមួយច្បាប់ ផងដែរ។
រយៈពេលដំណើរការ: ទិដ្ឋាការសំរាប់ទៅរៀននិងស្រាវជ្រាវនេះ ត្រូវប្រើពេលធ្វើការជាទូទៅចំនួនពី៣ទៅ៤សប្តាហ៍ ។

ទិដ្ឋាការសំរាប់ទៅរស់នៅជាមួយគ្រួសារ

បន្ថែមពីលើតម្រូវការទូទៅដែលរៀបរាប់ខាងក្រោម សូមលោកអ្នកដាក់ឯកសារសំរាប់ចំណុចលេខ ២ដល់៣ នូវច្បាប់ដើម្បីច្បាប់ ព្រមទាំងច្បាប់ថតចម្លងចំនួន ២ច្បាប់ ។ ឯកសារជាភាសាខ្មែរ ត្រូវបកបកប្រែជាភាសា អាល្លឺម៉ង់។ ស្ថានទូតអាចនឹងតម្រូវឲ្យលោកអ្នករកឯកសារបន្ថែមផ្សេងទៀត តាមករណីនីមួយៗ ៖

១. ពាក្យស្នើសុំទិដ្ឋាការដែលបំពេញរួចចំនួន ២ច្បាប់ និងរូបថត ថតថ្មីបែបសំរាប់លិខិតឆ្លងដែន និងឃើញ ភិនភាគច្បាប់ទំហំ ៣៥x៤៥ មីល្លីម៉ែត្រ ចំនួន៣សន្លឹក។

២. លិខិតឆ្លងដែនដែលមានសុពលភាពយ៉ាងតិច ៦ខែ ។ ចំពោះអ្នកមិនមែនជនជាតិកម្ពុជា ត្រូវមានទិដ្ឋាការ កម្ពុជា ។

៣. ទិដ្ឋាការទៅរស់នៅជាមួយគ្រួសារ

សូមជ្រាបថា ស្ថានទូតមិនបានធ្វើការបញ្ជាក់សំបុត្រកំណើតកម្ពុជានិងឯកសារអត្រានុកូលដ្ឋានកម្ពុជាតាំងពី យូរមកហើយ ។ ដូច្នោះហើយ គេនឹងអាចត្រូវស្រាវជ្រាវរកភាពត្រឹមត្រូវនៃឯកសារទាំងនោះជាចាំបាច់ នៅពេលលោកអ្នកដាក់ពាក្យសុំទិដ្ឋាការទៅរស់នៅជាមួយគ្រួសារ។ សូមលោកអ្នកភ្ជាប់មកនូវឯកសារដូចខាងក្រោមនេះ៖

1. ច្បាប់ដើមនៃសំបុត្រកំណើត និងសំបុត្រអាពាហ៍ពិពាហ៍របស់លោកអ្នក រួមទាំងច្បាប់បកប្រែ ដោយមានត្រាពីក្រុមហ៊ុនបកប្រែ ហើយសូមថតចម្លងឯកសារទាំងអស់នោះចំនួន២ច្បាប់ មកផង ។

2. ច្បាប់ដើមនៃសំបុត្រអាពាហ៍ពិពាហ៍និងដីកាលែងលះនៃអាពាហ៍ពិពាហ៍មុន (បើមាន) រួមទាំងច្បាប់បកប្រែ ដោយមានត្រាពីក្រុមហ៊ុនបកប្រែ ហើយសូមថតចម្លងឯកសារទាំងអស់ នោះចំនួន២ច្បាប់មកផង ។

3. រាយនាមអ្នកស្គាល់ចំនួន៥នាក់នៅកម្ពុជា រួមទាំងអាស័យដ្ឋាននិងលេខទូរស័ព្ទទំនាក់ទំនងឯកសារច្បាប់ដើមទាំងអស់នឹងត្រូវផ្តល់ជូនលោកអ្នកវិញ នៅពេលដំណើរការស្រាវជ្រាវរកភាពត្រឹមត្រូវនៃ ឯកសារទាំងនោះត្រូវបានបញ្ចប់ ។ តម្លៃនៃការស្រាវជ្រាវនោះ គឺប្រហែល ១០០ អឺរ ក្នុងមួយឯកសារ ។ អ្នកដាក់ពាក្យសុំទិដ្ឋាការជាអ្នកចេញថ្លៃនេះ ។ កម្រៃគ្រប់យ៉ាងទាំងអស់ត្រូវបង់មកស្ថានទូតជាសាច់ប្រាក់ និងជាដុល្លារអាមេរិក ។

៣.១. ប្រសិនបើលោកអ្នកមានបំណងចង់ទៅរស់នៅជាមួយស្វាមី/ភរិយា ក្នុងប្រទេសអាល្លឺម៉ង់ សូមភ្ជាប់មក ជាមួយនូវសំបុត្រកំណើត សៀវភៅគ្រួសារ និង សំបុត្រអាពាហ៍ពិពាហ៍របស់លោកអ្នក ច្បាប់ថតចម្លងនៃ លិខិតឆ្លងដែនអាល្លឺម៉ង់ ឬ ទិដ្ឋាការស្នាក់នៅអាល្លឺម៉ង់របស់ស្វាមី/ភរិយា ទិដ្ឋាការកម្ពុជាដែលបញ្ជាក់ថា ស្វាមី/ភរិយារបស់លោកអ្នកបានមកលេងកម្ពុជានិងឯកសារបញ្ជាក់ពីប្រាក់ចំណូលរបស់គាត់ ។

៣.២. ទិដ្ឋាការទៅរៀបការ

ប្រសិនបើលោកអ្នកមានបំណងទៅរៀបការនៅឯប្រទេសអាល្លឺម៉ង់ សូមភ្ជាប់មកជាមួយនូវលិខិតរបស់ ការិយាល័យចុះបញ្ជីការអាល្លឺម៉ង់ស្តីពីការចុះឈ្មោះរៀបអាពាហ៍ពិពាហ៍របស់លោកអ្នកនៅទីនោះ លិខិតអញ្ជើញរបស់គូដណ្តឹងលោកអ្នកដោយមានបញ្ជាក់អាស័យដ្ឋានដែលលោកអ្នកនឹងទៅរស់នៅជាមួយ ច្បាប់ថតចម្លងនៃទិដ្ឋាការស្នាក់នៅអាល្លឺម៉ង់របស់គូដណ្តឹងលោកអ្នក ឬលិខិតឆ្លងដែនអាល្លឺម៉ង់ ព្រមទាំង ឯកសារបង្ហាញពីស្ថានភាពហិរញ្ញវត្ថុរបស់គាត់សំរាប់ការរស់នៅ ។

ការធ្វើតេស្តនូវចំណេះដឹងភាសាអាល្លឺម៉ង់ (ពាក់ព័ន្ធនឹងចំណុច ៣.១ និង ៣.២)

យោងតាមកំណែទម្រង់ច្បាប់រស់នៅកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០៧ ស្វាមី/ភរិយាជាជនជាតិបរទេសដែលចង់ទៅរស់នៅក្នុងប្រទេសអាល្លឺម៉ង់ត្រូវចេះភាសាមូលដ្ឋានអាល្លឺម៉ង់ឲ្យហើយនៅពេលគាត់ដាក់ពាក្យទិដ្ឋាការ ។ មូលហេតុនោះគឺ គាត់ចេះភាសាអាល្លឺម៉ង់សាមញ្ញខ្លះៗ ទើបងាយស្រួលក្នុងការរស់នៅប្រចាំថ្ងៃនៅទីនោះ។ គោលបំណងនៃច្បាប់ថ្មីនេះ គឺចង់ជួយស្វាមី/ភរិយាទាំងនោះនៅពេលគាត់ចូលរៀនភាសា និងបញ្ចូលខ្លួនទៅក្នុងសង្គមអាល្លឺម៉ង់ ។

ពួកគាត់ត្រូវមានចំណេះដឹងផ្នែកភាសាអាល្លឺម៉ង់សញ្ញាប័ត្រកំរិត A1 ដែលចេញឲ្យដោយវិជ្ជាស្ថានណាមួយ

ដែលទទួលស្គាល់ដោយសមាគមអ្នកធ្វើតេស្តភាសានៅអឺរ៉ុប (ALTE) និងមានបុគ្គលិកក្នុងការិយាល័យ នៅ កម្ពុជា ។ នៅប្រទេសកម្ពុជាគាត់អាចទាក់ទងមជ្ឈមណ្ឌលវប្បធម៌អាស៊ីម៉ង់ នៅMeta House ក្រុងភ្នំពេញ ដែលមានគេហទំព័រ www.germanclassesphnompenh.com ដើម្បីរៀននិងធ្វើតេស្តភាសាយកសញ្ញាបត្រ ។

៣.៣. ការទៅរស់នៅជាមួយកូនមានសញ្ញាភាសាអាល្លឺម៉ង់

សូមភ្ជាប់មកជាមួយនូវច្បាប់ដើមនៃ សំបុត្រកំណើតនិងសៀវភៅគ្រួសាររបស់លោកអ្នក និងសំបុត្រកំណើត របស់កូន ឯកសារបញ្ជាក់ពីសញ្ញាភាសាអាល្លឺម៉ង់របស់កូន (ដូចជាលិខិតឆ្លងដែនអាស៊ីម៉ង់របស់កូន ឬលិខិត ប្រកាសទទួល ស្គាល់បិតុភាព និង/ឬ សំបុត្រអាពាហ៍ពិពាហ៍) ឯកសារបង្ហាញពីសិទ្ធិអាណាព្យាបាលលើកូន ។

៣.៤. ការទៅរស់នៅជាមួយឪពុកម្តាយបរទេសនៅអាស៊ីម៉ង់

ប្រសិនបើមានបំណងចង់ទៅរស់នៅជាមួយឪពុកម្តាយនៅប្រទេសអាស៊ីម៉ង់ សូមភ្ជាប់មកជាមួយនូវ ច្បាប់ដើម នៃសំបុត្រកំណើតរបស់កូន ទិដ្ឋាការអាស៊ីម៉ង់អនុញ្ញាតឲ្យឪពុកម្តាយរស់នៅទីនោះ ឯកសារបង្ហាញ ពីសិទ្ធិអាណា ព្យាបាលលើកូន និងឯកសារបង្ហាញពីស្ថានភាពហិរញ្ញវត្ថុរបស់គាត់សំរាប់ការរស់នៅ ។ សូមជ្រាបថា នៅពេល ដាក់ ពាក្យសុំទិដ្ឋាការទើបអាចកំណត់អាយុកូនបាន ។

រយៈពេលដំណើរការ: ជាទូទៅ ការងារនេះត្រូវប្រើពេលមិនលើសពី១២សប្តាហ៍ ប៉ុន្តែអាចប្រែប្រួលតាមករណី នីមួយៗ ។

ទិដ្ឋាការសំរាប់ទៅធ្វើការ ឬទិដ្ឋាការរយៈពេលវែងផ្សេងទៀត

បន្ថែមពីលើតម្រូវការទូទៅដែលរៀបរាប់ខាងក្រោម សូមលោកអ្នកដាក់ឯកសារសំរាប់ចំណុចលេខ ២ដល់៥ នូវច្បាប់ ដើម១ច្បាប់ ព្រមទាំងច្បាប់ថតចម្លងចំនួន ២ច្បាប់ ។ ឯកសារទាំងអស់ត្រូវដាក់ជាភាសាអង់គ្លេស ឬ អាស៊ីម៉ង់ ។

ស្ថានទូតអាចនឹងតម្រូវឲ្យលោកអ្នករកឯកសារបន្ថែមផ្សេងទៀត តាមករណីនីមួយៗ ៖

1. ពាក្យស្នើសុំទិដ្ឋាការដែលបំពេញរួចចំនួន ២ច្បាប់ និងរូបថត ថតថ្មីបែបសំរាប់លិខិតឆ្លងដែននិង ឃើញភិន ភាគច្បាស់ ទំហំ ៣៥x៤៥ មីល្លីម៉ែត្រ ចំនួន ៣ សន្លឹក ។
 2. លិខិតឆ្លងដែនដែលមានសុពលភាពយ៉ាងតិច៦ខែ។ ចំពោះអ្នកមិនមែនជនជាតិកម្ពុជាត្រូវមានទិដ្ឋាការកម្ពុជា
 3. កិច្ចសន្យាការងារ និងឯកសារបង្ហាញពីបទពិសោធន៍ការងារឬសិក្សា
- ប្រសិនបើលោកអ្នកមានបំណងទៅធ្វើការជាចុងភៅនៅប្រទេសអាស៊ីម៉ង់ សូមភ្ជាប់មកនូវឯកសារបង្ហាញ ពីការហ្វឹក ហាត់ធ្វើចុងភៅអស់រយៈពេលយ៉ាងតិច ៣ឆ្នាំ ព្រមទាំងសញ្ញាបត្រ ឬ ឯកសារបង្ហាញថាបានធ្វើ ចុងភៅអស់រយៈពេល ៦ឆ្នាំ ។
4. ប្រសិនបើលោកអ្នកមានបំណងទៅហ្វឹកហ្វឺនផ្នែកមុខរបរនៅអាស៊ីម៉ង់ ក្នុងរយៈពេលលើសពី៣ខែ សូមភ្ជាប់ មកជាមួយនូវកិច្ចសន្យាជាមួយក្រុមហ៊ុនអាស៊ីម៉ង់ និងកម្មវិធីហ្វឹកហ្វឺនយ៉ាងលម្អិត ព្រមទាំងលិខិតអញ្ជើញ ពីក្រុមហ៊ុន អាស៊ីម៉ង់ ។
 5. ប្រសិនបើលោកអ្នកមានបំណងទៅលេងសាច់ញាតិឬមិត្តភក្តិ ច្រើនជាង៩០ថ្ងៃ សូមភ្ជាប់មក ជាមួយនូវ លិខិត អញ្ជើញនិងធានា ឯកសារបង្ហាញពីស្ថានភាពហិរញ្ញវត្ថុសំរាប់ការរស់នៅ និងច្បាប់ថតចម្លងនៃ លិខិតឆ្លងដែនឬ ទិដ្ឋាការស្នាក់នៅរបស់សាច់ញាតិឬមិត្តភក្តិនោះ ។

រយៈពេលដំណើរការ: ជាទូទៅ ការងារនេះត្រូវប្រើពេលមិនលើសពី១០សប្តាហ៍ ប៉ុន្តែអាចប្រែប្រួលតាមករណី នីមួយៗ ។